

វិញ្ញាបនបត្រនៃការបាត់បង់សញ្ញាប័ត្រសញ្ញាភិដើម

សាធារណរដ្ឋចិនថ្ងៃ--ខែ--ឆ្នាំ--

ជំរាបសួរ---លោកប្រុស/អ្នកស្រី

អ្នកចាប់តាំងពីស្ថិតនៅក្នុងសាធារណរដ្ឋចិនថ្ងៃ--ខែ--ឆ្នាំ--ដែលទទួលបានសញ្ញាភិដើមការអនុញ្ញាតពីក្រសួងមហាផ្ទៃ , រំលឹកអ្នកថានៅសាធារណរដ្ឋចិនថ្ងៃ--ខែ--ឆ្នាំ--អតីតអ្នកកាន់ប័ណ្ណស្នាក់នៅបន្តោះអាសន្នតែវ៉ាន់និងការបាត់បង់សញ្ញាភិដើម(ផលិតនៅបរទេស , ត្រូវបានផ្ទៀងផ្ទាត់ដោយការិយាល័យកិច្ចការបរទេសរបស់ចិនហើយត្រូវបានពិនិត្យឡើងវិញដោយក្រសួងការបរទេស

, ផលិតក្នុងស្រុកឬត្រូវបានបញ្ជាក់ដោយស្ថានទូតបរទេសឬកុងស៊ុលនៅក្នុងប្រទេសចិន,

នឹងត្រូវបានផ្ទៀងផ្ទាត់ដោយក្រសួងការបរទេស, ឯកសារនេះគឺជាជនបរទេស, ការបកប្រែភាសាចិនដែលបញ្ជាក់ដោយការិយាល័យសាខាបរទេសនិងត្រូវបញ្ជាក់ដោយក្រសួងការបរទេសឬក៏ការិយាល័យមេធាវីក្នុងស្រុក), ដាក់ពាក្យសុំទៅការិយាល័យកិច្ចការផ្ទៃក្នុងនៃលិខិតស្នាក់នៅតែវ៉ាន់ដើម្បីដាក់ពាក្យសុំផ្ទៀងផ្ទាត់,

មិនបានដាក់ស្នើនៅថ្ងៃកំណត់, នៃក្រសួងមហាផ្ទៃនឹងត្រូវអនុលោមតាមមាត្រា 9 ទី 2 នៃច្បាប់សញ្ញាភិ, មិនធ្វើឱ្យមានអាជ្ញាប័ណ្ណធម្មជាតិ។

ប្រសិនបើអ្នកមាននីតិវិធីច្បាប់ឬរដ្ឋបាលនៅក្នុងប្រទេសដើមរបស់អ្នក, អសមត្ថភាពក្នុងការស្នើសុំការបាត់បង់សញ្ញាភិដើមក្នុងរយៈពេលកំណត់,

សូមអញ្ជើញចូលរួមនៅថ្ងៃទី 30(សាធារណចិនថ្ងៃ--ខែ--ឆ្នាំ--)

ពាក្យស្នើសុំពន្យារពេលដល់ការិយាល័យកិច្ចការផ្ទៃក្នុងនៃលិខិតបញ្ជាក់ស្នាក់នៅនៅតែវ៉ាន់,

ការិយាល័យគ្រប់គ្រងគ្រួសារនឹងផ្ទេរទៅក្រសួងមហាផ្ទៃ, លទ្ធផលសវនកម្មនឹងត្រូវបានជូនដំណឹងដោយឡែកពីគ្នា។

ការដាក់ពាក្យសុំ, សូមយោងទៅលើឯកសារដូចខាងក្រោម:

១-ប័ណ្ណស្នាក់នៅបណ្តោះអាសន្ននៅតែវ៉ាន់

២-មានការបាត់បង់ការស្នើសុំវិញ្ញាបនប័ត្រសញ្ញាភិដើម

(នៅពេលអ្នកទៅការិយាល័យផ្ទះស្នើសុំ,

ការិយាល័យនៅផ្ទះនឹងជួយសរសេរបំពេញឱ្យអ្នក)

៣-បានដាក់ពាក្យទៅប្រទេសដើមដែលជាភស្តុតាងនៃការបាត់បង់សញ្ញាភិដើម,

(ប្រសិនបើអ្នកដាក់ពាក្យស្នើសុំការបាត់បង់សញ្ញាភិដើមសូមបញ្ជាក់ច្បាប់ចម្លងនៃពាក្យសុំ, រដ្ឋាភិបាលនៃប្រទេសដើមបានទទួលវិញ្ញាបនប័ត្រឬបង្កាន់ដៃ។ ល។)

ការបកប្រែភាសាចិន។

__ខេត្ត (ទីក្រុង)__ ទីក្រុង (តំបន់ទីប្រជុំជន) ការិយាល័យស្នើសុំផ្ទះ,(ត្រា)

បុគ្គលិកអ្នកទាក់ទង:

ការទាក់ទងទូរស័ព្ទ:

វិញ្ញាបនបត្រនៃការបាត់បង់សញ្ញាប័ត្រសញ្ញាភិដើម

សាធារណរដ្ឋចិនថ្ងៃ--ខែ--ឆ្នាំ

លិខិតទី --លេខ--

សូមជំរាបសួរ---លោកប្រុស/លោកស្រី

អ្នកចាប់តាំងពីសាធារណរដ្ឋចិនថ្ងៃ--ខែ--កាលបរិច្ឆេទក្រសួងមហាផ្ទៃអនុញ្ញាតឱ្យមាន
សញ្ញាភិដើម្បីទទួលបានសញ្ញាភិរបស់ប្រទេសយើង,រំលឹកអ្នក,យោងតាមប្រទេសនៃច្បាប់ដើម
កំណើតរបស់អ្នក,អាយុពេញ---ឆ្នាំ ការបាត់បង់សញ្ញាភិចាស់,ខ្ញុំសុំឱ្យអ្នកពេញអាយុ--ឆ្នាំក្នុងរ
យៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃនេះ(សាធារណរដ្ឋចិនថ្ងៃ--ខែ--ឆ្នាំ--))យោងតាមប័ណ្ណស្នាក់នៅ
នៅតែរវ៉ាន់ហើយបាត់បង់សញ្ញាភិដើម(ផលិតនៅបរទេស,គួរតែត្រូវបានផ្ទៀងផ្ទាត់
ដោយការិយាល័យកិច្ចការបរទេសរបស់ចិនហើយត្រូវបានពិនិត្យឡើងវិញដោយក្រសួងការ
បរទេស,ផលិតក្នុងស្រុកឬត្រូវបានបញ្ជាក់ដោយស្ថានទូតបរទេសឬកុងស៊ុលនៅក្នុងប្រទេស
ចិន,គួរតែត្រូវបានផ្ទៀងផ្ទាត់ដោយក្រសួងការបរទេស,ឯកសារគឺជាជនបរទេស,ការបកប្រែ
ភាសាចិនដែលបញ្ជាក់ដោយការិយាល័យសាខាបរទេសនិងត្រូវបញ្ជាក់ដោយក្រសួងការ
បរទេសឬក៏ការិយាល័យមេធាវីក្នុងស្រុក)ដាក់ពាក្យសុំទៅការិយាល័យកិច្ចការផ្ទៃក្នុងនៃលិខិត
ស្នាក់នៅតែរវ៉ាន់ដើម្បីដាក់ពាក្យសុំផ្ទៀងផ្ទាត់,មិនបានដាក់ស្នើនៅថ្ងៃកំណត់,លើកលែងតែ
មានការបញ្ជាក់ពីក្រសួងការបរទេសដោយសារការរឹតត្បិតនៃច្បាប់ឬនីតិវិធីរដ្ឋបាលនៃ
ប្រទេសដើម,ជាលទ្ធផលវាមិនអាចទៅរួចទេក្នុងការដាក់លិខិតបញ្ជាក់ការបាត់បង់សញ្ញាភិ
ក្នុងរយៈពេលកំណត់,រយៈពេល 30ថ្ងៃ នៃការប្រជុំ,(មុនសាធារណៈចិនថ្ងៃ--ខែ--ឆ្នាំ--)មុន
ពេលដាក់ពាក្យស្នើសុំការតាំងពីពេលនៅខាងក្រៅពេលវេលា,ក្រសួងមហាផ្ទៃនឹងត្រូវអនុលោម
តាមមាត្រា 9 ទី 2នៃច្បាប់សញ្ញាភិ,មិនធ្វើឱ្យមានអាជ្ញាប័ណ្ណធម្មជាតិ។

__ខេត្ត (ទីក្រុង)__ ទីក្រុង (តំបន់ទីប្រជុំជន)ការិយាល័យស្នើសុំផ្ទះ,(ត្រា)

បុគ្គលិកអ្នកទាក់ទង:

ការទាក់ទងទូរស័ព្ទ:

វិញ្ញាបនបត្រនៃការបាត់បង់សញ្ញាប័ត្រសញ្ញាភិដើម

សាធារណរដ្ឋចិន--ថៃ--ខ្មែរ--ឆ្នាំ

លិខិតទី --លេខ--

សូមជំរាបសួរ---លោកប្រុស/លោកស្រី

អ្នកចាប់តាំងពីសាធារណរដ្ឋចិន--ថៃ--ខ្មែរ--ឆ្នាំ-- ទទួលបានសញ្ញាភិដើមដែលមានការទទួលបានសញ្ញាភិដើមដែលមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ,យោងតាមប្រទេសនៃច្បាប់ដើមកំណើតរបស់អ្នក,យ៉ាងហោចណាស់គ្រប់អាយុ18ឆ្នាំដែលបាត់បង់សញ្ញាភិដើម,រំលឹកអ្នកថាអ្នកគួរនៅសាធារណរដ្ឋចិន,ថៃ--ខ្មែរ--ឆ្នាំ--អតីតអ្នកកាន់ប័ណ្ណស្នាក់នៅនៅតែរ៉ាន់និងការបាត់បង់សញ្ញាភិដើម,

(ផលិតនៅប្រទេស,ត្រូវបានផ្ទៀងផ្ទាត់ដោយការិយាល័យកិច្ចការបរទេសរបស់ចិន,គួរតែត្រូវបានផ្ទៀងផ្ទាត់ដោយក្រសួងការបរទេស,ឯកសារគឺជាជនបរទេស,ត្រូវបានផ្ទៀងផ្ទាត់ដោយការិយាល័យសាខាបរទេសហើយត្រូវបានបញ្ជាក់ដោយក្រសួងការបរទេសឬការបកប្រែភាសាចិននៃវិញ្ញាបនប័ត្រមេធាវីក្នុងស្រុក)ការដាក់ពាក្យសុំទៅការិយាល័យកិច្ចការផ្ទៃក្នុងនៃលិខិតស្នាក់នៅតែរ៉ាន់ដើម្បីដាក់ពាក្យសុំផ្ទៀងផ្ទាត់,មិនបានដាក់ស្នើនៅថ្ងៃកំណត់,ក្រសួងមហាផ្ទៃនឹងត្រូវអនុលោមតាមមាត្រា 9 ទី 2 នៃច្បាប់សញ្ញាភិ,មិនធ្វើឱ្យមានអាជ្ញាប័ណ្ណធម្មជាតិ។

ប្រសិនបើអ្នកមាននីតិវិធីច្បាប់ឬរដ្ឋបាលនៅក្នុងប្រទេសដើមរបស់អ្នក,អសមត្ថភាពក្នុងការស្នើសុំការបាត់បង់សញ្ញាភិដើមក្នុងរយៈពេលកំណត់,សូមអញ្ជើញចូលរួមនៅរយៈពេល30 ថ្ងៃ(សាធារណរដ្ឋចិន--ថៃ--ខ្មែរ--ឆ្នាំ--)

ពាក្យស្នើសុំពន្យារពេលដល់ការិយាល័យកិច្ចការផ្ទៃក្នុងនៃលិខិតបញ្ជាក់ស្នាក់នៅនៅតែរ៉ាន់,ការិយាល័យគ្រប់គ្រងគ្រួសារនឹងផ្ទេរទៅក្រសួងមហាផ្ទៃ,លទ្ធផលសវនកម្មនឹងត្រូវបានជូនដំណឹងដោយឡែកពីគ្នា។

ការដាក់ពាក្យសុំ,សូមយោងទៅលើឯកសារដូចខាងក្រោម:

- ១-ប័ណ្ណស្នាក់បណ្តោះអាសន្ននៅតែរ៉ាន់
- ២-ដែលបានបាត់បង់វិញ្ញាបនប័ត្រសញ្ញាភិដើម(នៅពេលអ្នកទៅការិយាល័យផ្ទះ, ជួយបំពេញការិយាល័យនៅផ្ទះ)
- ៣-ដែលបានដាក់ពាក្យទៅប្រទេសដើមដែលជាភស្តុតាងនៃការបាត់បង់សញ្ញាភិដើម, (ប្រសិនបើអ្នកដាក់ពាក្យស្នើសុំបាត់បង់សញ្ញាភិដើមដែលបានបំពេញបែបបទ,រដ្ឋាភិបាលនៃប្រទេសដើមបានទទួលវិញ្ញាបនប័ត្រឬបង្កាន់ដៃ។ ល។)ការបកប្រែភាសាចិន។

__ខេត្ត (ទីក្រុង)__ ទីក្រុង (តំបន់ទីប្រជុំជន)ការិយាល័យស្នើសុំផ្ទះ,(ត្រា)

បុគ្គលិកអ្នកទាក់ទង:

ការទាក់ទងទូរស័ព្ទ:

វិញ្ញាបនបត្រនៃការបាត់បង់សញ្ញាប័ត្រសញ្ញាភិដើម

សាធារណរដ្ឋចិនថៃ--ខែ--ឆ្នាំ

លិខិតទី --លេខ--

សូមជំរាបសួរ---លោកចាងសៀវហ័រ/លោកស្រី
អ្នកចាប់តាំងពីសាធារណរដ្ឋចិន--ថៃ--ខែ--ឆ្នាំ-- ទទួលបានសញ្ញាភិដែលមានការទទួលបាន
សញ្ញាភិដែលមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ,ដោយមានការព្រមព្រៀងពីក្រសួងមហាផ្ទៃ
ដើម្បីបង់ប្រាក់សម្រាប់ការបាត់បង់សញ្ញាភិដើមភ័ស្តុភារនៃឯកសារសញ្ញាភិដើមបានពង្រីក
ដល់សាធារណរដ្ឋចិន--ថៃ--ខែ--ឆ្នាំ--សុំរំលឹកអ្នក,បានឆាប់តាមដែលអាចធ្វើទៅបានជាមួយ
លិខិតអនុញ្ញាតលំនៅដ្ឋាននៅតៃវ៉ាន់និងការបាត់បង់វិញ្ញាបនប័ត្រសញ្ញាភិដើម,(ផលិតនៅ
បរទេស,គួរតែត្រូវបានផ្ទៀងផ្ទាត់ដោយការិយាល័យកិច្ចការបរទេសរបស់ចិនហើយត្រូវបាន
ពិនិត្យឡើងវិញដោយក្រសួងការបរទេស,ស្ថានទូតបរទេសក្នុងស្រុកឬស្ថានកុងស៊ុលនៅក្នុង
ប្រទេសរបស់យើងភ្នាក់ងារតំណាងដែលផលិតឬផ្ទៀងផ្ទាត់,គួរតែត្រូវបានផ្ទៀងផ្ទាត់ដោយ
ក្រសួងការបរទេស,ឯកសារគឺជាជនបរទេស,អ្នកដាក់ពាក្យសុំគួរតែត្រូវបានផ្ទៀងផ្ទាត់ដោយ
ការិយាល័យបរទេសនិងការបកប្រែឡើងវិញរបស់ចិនដោយក្រសួងការបរទេសឬវិញ្ញាបនប័ត្រ
មេធាវីក្នុងស្រុក,ដាក់ពាក្យសុំទៅការិយាល័យកិច្ចការផ្ទៃក្នុងនៃលិខិតស្នាក់នៅតៃវ៉ាន់ដើម្បី
ដាក់ពាក្យសុំផ្ទៀងផ្ទាត់,ដែលមិនបានដាក់ស្នើនៅថ្ងៃកំណត់,ក្រសួងមហាផ្ទៃនឹងត្រូវអនុលោម
តាមមាត្រា 9 ទី 2 នៃច្បាប់សញ្ញាភិ,មិនធ្វើឱ្យមានអាជ្ញាប័ណ្ណធម្មជាតិ។

__ខេត្ត (ទីក្រុង)__ ទីក្រុង (តំបន់ទីប្រជុំជន)ការិយាល័យស្នើសុំផ្ទះ,(ត្រា)

បុគ្គលិកអ្នកទាក់ទង:

ការទាក់ទងទូរស័ព្ទ: